

Introducing someone else to others



ពេលដែលអ្នកចង់ណោនាំមិត្តភកតិច្ឆៃស្ថាល់គ្នា បុរាណដែលដែលអ្នកត្រូវបានគេណោនាំច្បៃស្ថាល់
តើអ្នកគឺជាយាយបែបណា ?

បុរាណ៖ នៅ តារី! ទៅណាបីនៅ?

ជាន់ អុបងប្រវា ! ខ្លួនព្យាក់អីជាមួយពុកម៉ាកបិតច ។

ជាវីនេះ អ្នកខ្សោយត្រូវស្ថាប់។ បងបុរាណ ដែលតាម ពួកម៉ាកខ្លះនៅសាលា។

ការណ៍ដំឡើងស្ថាបន្ទូរ

បុរាណ៖ ជម្រាបស្ថិតាការ/អង្គ ។ ខំបងបន្ទិជុំដឹងមួយរបស់ធានី។ វិកាយដែលបានស្នើលេខាធិការ ។

តារាង ៤ អគ្គិភាបង/បានបង វិករាយដែលបានស្តូតបងដែរ។

បុរាណ / តារា	male Cambodian names
ជានី	female Cambodian name
ទៅព្យាយោង	to go to eat something
ណែនាំចូល	to introduce
ជកម៉ោក	friend; used more frequently in spoken Khmer than មិត្តភក្តិ
បង្កួនដើម្បីលម្អិយ	cousin
វិកាយដែលបានស្ថាល់	Nice to meet you!

Cultural notes

ការសំព័ន្ធប្រព័ន្ធបរបស់ជនជាតិខ្មែរ។ ខ្លួនមានរបៀបសំព័ន្ធបំផុត ៥ ។
សំព័ន្ធទី ១ គឺសំព័ន្ធរវាងមិត្តភកភិ បុសំព័ន្ធឌៃការដែលមានអាយុប្រហែល: តូចជាង ត្រូវជាក់ដៃផ្លូវត្រីមឡើង ។
សំព័ន្ធទី ២ គឺសំព័ន្ធឌៃការដែលមានអាយុប្រហែល: ខ្ពស់ជាង ត្រូវជាក់ដៃផ្លូវត្រីមចងកា ។
សំព័ន្ធទី ៣ គឺសំព័ន្ធឌៃការដែលមានអាយុប្រហែល: បុគ្គលិក បុគ្គលិក ត្រូវជាក់ដៃផ្លូវត្រីមច្រមុះ ។
សំព័ន្ធទី ៤ គឺសំព័ន្ធឌៃការដែលមានអាយុប្រហែល: សង្គម ត្រូវជាក់ដៃផ្លូវត្រីមប្រជុំចិត្តីម ។
សំព័ន្ធទី ៥ គឺសំព័ន្ធឌៃការដែលមានអាយុប្រហែល: ប្រវត្តិកាស ត្រូវជាក់ដៃផ្លូវត្រីមច្បាស់ ។

ដាក់ដៃផ្លូវ	to put the hands (palms) together
ត្រីមប្រុង	at the level of the chest
ត្រីមចងកា	at the level of the chin
ដីជួនជីតា = យាយតា	grandparents
គ្រឿបដោះស្រាយ	collective word for teachers
ត្រីមច្រមេះ	at the level of the nose
ព្រះមហាក្សត្រ = ព្រះប	king
ព្រះសង្គ	Buddhist priest
ត្រីមប្រុងបិទ្រីម	at the level of where the eyebrows meet
ព្រះ	God
វត្ថុសំភិលិទ្ធិ	sacred things
ត្រីមថ្វាស់	at the level of the forehead

Additional dialogue

តារ៉ា៖ បងបុរាណ ទៅញូវអីជាមួយពួកខ្ញុំអត់ ?
 បុរាណ៖ ទៅដល់ណាដែរ ?
 តារ៉ា៖ នៅមុខនេះទេតើបង ។ តស់ ទៅញូវអីជូនុមង !
 បុរាណ៖ តស់ ទៅកើតទេ !

ឬកខ្លឹម	we/us; the word ឬឱ្យឯធន is not used here because the one who is spoken to is not included in the speaker's group
ទៅដល់ណាដែរ ?	Where is the place you're going?
នៅមុខនេះទេតើ	just a few minutes from here / not far from here
តស់ ...	let's ...
ទៅកើតទេ	OK, I'll go with you